

សិក្សាចំណេះដឹងមូលដ្ឋានអំពីលុយកាក់

កំណត់អាទិភាព

១. កំណត់គោលបំណងរបស់អ្នកឲ្យបានជាក់លាក់

អ្នកប្រហែលជាមិនអាចសម្រេចរាល់គោលបំណងខាងលុយកាក់ដែលអ្នកស្រមៃចង់បាននោះទេ។ ដូច្នេះហើយសូមអ្នកកំណត់គោលបំណងអ្នកឲ្យបានច្បាស់និងសម្រេចចិត្តថាតើគោលបំណងណាមួយសំខាន់ជាងគេ និងថាតើហេតុអ្វីបានវាមានសារៈសំខាន់សម្រាប់អ្នក។ ដោយផ្ដោតរាល់ការខំប្រឹងប្រែងរបស់អ្នកៗនឹងមានឱកាសល្អក្នុងការសម្រេចអ្វីដែលមានន័យសំខាន់បំផុតសម្រាប់អ្នក។

២. ផ្ដោតការយកចិត្តទុកដាក់ជាតំបូងលើគោលបំណងដែលមានសារៈសំខាន់

ដើម្បីសម្រេចគោលបំណងចម្បងៗ ជាញឹកញាប់អ្នកចាំបាច់ត្រូវតែទុកនៅក្នុងអាទិភាពទី២នូវរាល់គោលបំណងណាដែលអ្នកចង់សម្រេចដែរតែវាមានសារៈសំខាន់តិចជាង។

៣. ត្រៀមខ្លួនរង់ចាំរាល់ទំនាស់ដែលនឹងកើតឡើង

សូម្បីតែគោលបំណងសំខាន់ជាងគេក៏ជាញឹកញាប់ជួបទំនាស់វិបត្តិដែរ។ នៅពេលណាអ្នកប្រឈមមុខជាមួយនឹងវិបត្តិបែបនេះ ជួនកាលអ្នកអាចប្រើប្រាស់លក្ខណៈវាយតម្លៃដូចតទៅនេះ៖ តើគោលបំណងទាំងឡាយដែលមានទំនាស់នឹងគ្នានោះវានឹងផ្តល់ផលប្រយោជន៍ដល់មនុស្សច្រើនជាងគោលបំណងដទៃទៀតមែនទេ? តើគោលបំណងណាមួយដែលនឹងបង្កការអាក្រក់ច្រើនជាងប្រសិនបើវាត្រូវពន្យារពេល?

៤. ត្រូវសន្សំសំចៃពេលវេលា

មិត្តរួមកំឡាំងដ៏សំខាន់បំផុតដើម្បីជួយអ្នកឲ្យសម្រេចគោលបំណងរបស់អ្នកគឺពេលវេលា។ លុយកាក់ដែលគរឡើងនៅក្នុងធនាគារសន្សំឬបណ្តាក់ទុននៅក្នុងភាគហ៊ុនចេះតែរីកចម្រើននិងកើនឡើង។ កាលណាអ្នកមានពេលវេលាកាន់តែច្រើន នោះអ្នកក៏នឹងមានឱកាសជោគជ័យច្រើនឡើងតាមនោះដែរ។ អាយុរបស់អ្នកគឺជាកត្តាដ៏ធំមួយ។ មនុស្សវ័យក្មេងដែលមានពេលវេលាច្រើនដើម្បីសន្សំលុយកាក់នឹងមានការប្រព្រឹត្តផ្សេងខុសពីមនុស្សវ័យចំណាស់។

៥. ចូរជ្រើសរើសដោយប្រុងប្រយ័ត្ន

ក្នុងការរៀបចំបញ្ជីគោលបំណងរបស់អ្នក គួរតែពិនិត្យមើលរាល់វត្ថុដែលនឹងជួយអ្នកឲ្យមានអារម្មណ៍ថាមានសុវត្ថិភាពខាងផ្នែកលុយកាក់មានអារម្មណ៍ថាសប្បាយឬថាបានបំពេញគោលបំណងរបស់ខ្លួន។ របស់មួយចំនួនដែលគួរមាននៅក្នុងបញ្ជីនោះគឺការកសាងមូលនិធិសម្រាប់គ្រាអាសន្ន ផែនការដោះខ្លួនចេញពីការដំពាក់បំណុល និងការបង់ថ្លៃសាលារៀនរបស់កូនៗ។ ពេលណាអ្នកមានបញ្ជីគ្រប់សព្វហើយ អ្នកត្រូវការតំរៀបរបស់ទាំងនោះតាមលំដាប់សំខាន់របស់វា (បើអ្នកនៅតែមានបញ្ហាក្នុងការធ្វើកិច្ចការនោះ សូមចូលអានទំព័រជំនួយក្នុងការរៀបចំអាទិភាពខាងលុយកាក់នៅទំព័ររ៉ូបសែថ័របស់ស៊ីអិសអិស http://cgi.money.cnn.com/tools/prioritize/prioritize_101.jsp)។

៦. ត្រូវរាប់បញ្ចូលគ្រប់សមាជិកទាំងអស់

បើអ្នកមានប្រពន្ធឬប្តីឬអ្នកសំខាន់ផ្សេងទៀត ត្រូវប្រាកដថាអ្នកទាំងនោះចូលរួមចំណែកក្នុងដំណើរការកំណត់គោលបំណងរបស់អ្នកផងដែរ។ កូនៗរបស់អ្នកគួរតែមានចំណែកបញ្ចេញយោបល់នៅក្នុងការរៀបចំគោលបំណងដែលនឹងមានផលប៉ះពាល់ដល់ជីវិតពួកគេ។

៧. ចូរចាប់ផ្តើមពីឥឡូវនេះទៅ

កាលណាអ្នកពន្យារពេលទុកកាន់តែយូរមុនចាប់ផ្តើមកំណត់រកឲ្យឃើញនូវគោលបំណងរបស់អ្នកនិងចាប់ផ្តើមធ្វើការឆ្ពោះទៅសម្រេចគោលបំណងនោះ វានឹងកាន់តែមានការលំបាកសម្រាប់អ្នកក្នុងការធ្វើឲ្យសម្រេចគោលបំណង។

៨. ត្រូវពិចារណាលើរាល់ការចំណាយធំៗ

ពេលណាអ្នកបានដាក់អាទិភាពឲ្យរាល់វត្ថុនៅក្នុងបញ្ជីនៃគោលបំណងរបស់អ្នករួចហើយ ចូរកម្រិតការចំណាយរបស់អ្នក។ រាល់ពេលដែលអ្នកបំរុងនឹងចំណាយធំលើវត្ថុអ្វីមួយ ចូរសួរខ្លួនឯងថា "តើការចំណាយនេះនឹងនាំខ្ញុំទៅជិតដល់គោលបំណងចម្បងរបស់ខ្ញុំទេ? ឬតើវានឹងនាំខ្ញុំចេញឆ្ងាយពីគោលបំណងចម្បងនោះ?" បើការចំណាយនោះមិននាំអ្នកឲ្យទៅជិតដល់គោលបំណងចម្បងរបស់អ្នកទេ ចូរព្យាយាមពន្យាការចំណាយនោះឬកាត់បន្ថយវាចោលក៏ជាការល្អ។

៩. មិនត្រូវរុញរាចំពោះរាល់ការចំណាយបន្តិចបន្តួច

បើទោះបីជាមេរៀនមួយនេះជំរុញឲ្យអ្នកផ្ដោតអារម្មណ៍ទៅលើតែរាល់ការចំណាយធំៗឬផែនការយូរអង្វែងក៏មួយភាគធំនៃជីវិតអ្នកគឺជាការរស់នៅក្នុងពេលឥឡូវនេះ ហើយមួយភាគធំនៃការចំណាយរបស់អ្នកគឺសម្រាប់គាំទ្រការចាយវាយប្រចាំថ្ងៃ(រួមទាំងការចំណាយជាច្រើនទៀតសម្រាប់ការសប្បាយ)។ រឿងនោះវាជាការធម្មតាទេឲ្យតែតម្រូវការរយៈពេលយូររបស់អ្នកក៏ត្រូវបានយកចិត្តទុកដាក់ដែរ។

១០. ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរ

រាល់សេចក្តីត្រូវការនិងការចង់បានរបស់អ្នកមានការផ្លាស់ប្តូរមិនចេះចប់នៅពេលអ្នកចាស់ទៅ ដូច្នេះអ្នកគួរតែចាប់ផ្តើមពិនិត្យឡើងវិញនូវអាទិភាពរបស់អ្នកយ៉ាងហោចណាស់ក៏រៀងរាល់៥ឆ្នាំម្តងដែរ។

ប្រែសម្រួលពី: <http://money.cnn.com/pf/101/lessons/1/>